




សេចក្តីប្រកាសព័ត៌មាន

យុទ្ធសាស្ត្រយោគសន្តិភាពថ្នាក់ជាតិស្តីពីទំនប់ជនសាហុង

ទំនប់ជនសាហុង ប្រសិនបើត្រូវបានសាងសង់ នឹងគឺជាទំនប់ទឹករលើទន្លេមេនៃទន្លេមេគង្គ។ ប្រសិនបើ ដំណើរការតាមផែនការ ទំនប់នេះនឹងធ្វើឲ្យខូចខាតដល់ផលផលទន្លេមេគង្គ និង បំផ្លាញជីវភាពនៅ ខាងក្រោមខ្សែទឹក ដែលប្រជាជនកម្ពុជាត្រូវទទួលរង។ ទំនប់នេះបានធ្វើឲ្យមានក្តីបារម្ភធ្ងន់ធ្ងរអំពី បរិស្ថាន (ពោលគឺ ផលផល) ផលប៉ះពាល់សេដ្ឋកិច្ចសង្គម និង ជីវភាពរបស់ប្រជាជនក្រីក្រ។ ក្តីបារម្ភ ទាំង ត្រូវបានលើកឡើងដោយអង្គការមិនមែនរដ្ឋាភិបាល និង អ្នកវិទ្យាសាស្ត្រ អំពីទន្លេជនសាហុង និង គម្រោងទំនប់ផ្សេងទៀតលើទន្លេមេ។

ក្នុងន័យនេះ យើងរៀបចំយោគសន្តិភាពថ្នាក់ជាតិមួយ សំដៅជំរុញការយល់ដឹងអំពីទំនប់នេះ និង សក្តានុពលផលប៉ះពាល់របស់វា ក៏ដូចជា ជូនព័ត៌មានដល់បណ្តារដ្ឋាភិបាលនៃប្រទេសជាប់ទន្លេមេគង្គ ក្រោមទាំងបួន សាធារណជន ដៃគូអភិវឌ្ឍន៍ និង ភាគីពាក់ព័ន្ធផ្សេងទៀតអំពីការសាងសង់ទំនប់លើ ទន្លេមេនៃទន្លេមេគង្គ។ ជំហររបស់យើង គឺ “គ្មានទំនប់លើទន្លេមេ” លើទន្លេមេគង្គ។ យើងមាន គោលបំណងដូចខាងក្រោម៖

១. ជំរុញ ការយល់ដឹង និង ជូនព័ត៌មានជូនសាធារណជនទូទៅឲ្យបានជ្រាបអំពីវឌ្ឍនភាពនៃ គម្រោងសាងសង់ទំនប់លើទន្លេមេនៃទន្លេមេគង្គ ដែលបង្កើតមហាផលប៉ះពាល់អវិជ្ជមានលើ ជីវភាព បរិស្ថាន ជីវចម្រុះ និង សេដ្ឋកិច្ចសង្គម ដែលចាប់ផ្តើមពីទំនប់សាយ៉ាប៊ូរី និង ទំនប់ជន សាហុងនៅក្នុងប្រទេសឡាវ។
២. ប្រមូលមតិឯកភាពក្នុងចំណោមសង្គមស៊ីវិល និង សហគមន៍ទាំងឡាយដែលរស់នៅ និង ធ្វើការយ៉ាងសកម្មលើបញ្ហាទន្លេមេនៃទន្លេមេគង្គ លើប្រធានបទ “គ្មានទំនប់លើទន្លេមេនៃទន្លេ មេគង្គ”។ ជាពិសេស យើងកំពុងផ្តល់ការយកចិត្តទុកដាក់លើ controversial ទំនប់វារីអគ្គិសនី លើទន្លេមេពីរដងចម្រុងចម្រាស ពោលគឺទំនប់សាយ៉ាប៊ូរី និង ទន្លេជនសាហុង។



៣. រៀបចំសំណើដាក់ជូនរដ្ឋាភិបាលនៃប្រទេសជាប់ទន្លេមេគង្គក្រោមទាំងបួន និង ដៃគូអភិវឌ្ឍន៍ ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលឡាវឲ្យបញ្ឈប់ជាបន្ទាន់នូវការសាងសង់ទំនប់វារីអគ្គិសនីលើ ទន្លេមេទាំងពីរនេះ។

- ❖ ប្រធានបទ: យុទ្ធនាការយោគ្រាសន្តិភាពថ្នាក់ជាតិស្តីពីទំនប់ជនសាហុង
- ❖ កាលបរិច្ឆេទ: ថ្ងៃទី ២៨ - ៣១ ខែ មីនា ឆ្នាំ ២០១៤
- ❖ កន្លែង: ខេត្តក្រចេះ ស្ទឹងត្រែង និង កំពង់ចាម
- ❖ អ្នកចូលរួម: អ្នកចូលរួមចំនួន ៦៥០-៧៥០ នាក់ ដែលនៅក្នុងនោះ មានស្ត្រីប្រហែល ៣០% រួមមាន សង្គមស៊ីវិល សហគមន៍ មន្ត្រីរាជរដ្ឋាភិបាល អ្នកយកព័ត៌មាន សិស្ស/និស្សិត គ្រូបង្រៀន ព្រះសង្ឃ និង ម្ចាស់ជំនួយ។




របៀបវារៈ

កាលបរិច្ឆេទ និង ម៉ោង	សេចក្តីអធិប្បាយ
២៨ មីនា ២០១៤	ការធ្វើដំណើរនៃក្រុមអ្នកយកព័ត៌មាន និង RCC ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ នេះនៅខេត្តក្រចេះ
០៧:៣០-១៥:០០	ការមកដល់នៃអ្នកចូលរួមមួយចំនួនមកពីរាជធានីភ្នំពេញ
២៩ មីនា ២០១៤	យាត្រាសន្តិភាពក្នុងខេត្តក្រចេះ
០៧:៣០-០៨:៣០	ការចុះឈ្មោះ
០៨:៣០-១០:៣០	កិច្ចប្រជុំនៅស្រុកសម្បូណ៍ (កម្មវិធីវិវត្តន៍មានភ្ជាប់ជូនក្នុងវិធីសាស្ត្រជា ឧបសម្ព័ន្ធនៅពេលក្រោយ)
១០:៣០-១២:០០	ចាប់ផ្តើមយាត្រាតាមកាណូតពីស្រុកសម្បូណ៍ទៅកាន់អន្លង់ទឹកជ្រៅមាន ផ្សេងៗ និង វិលត្រឡប់មកវិញ
១២:០០-១៣:៣០	អាហារថ្ងៃត្រង់ឧបត្ថម្ភដោយអ្នករៀបចំកម្មវិធី
១៣:៣០-១៥:០០	សន្និសីទកាសែតនៅស្រុកសម្បូណ៍។ ទឹកនៃង?
៣០ មីនា ២០១៤	យាត្រាសន្តិភាពនៅខេត្តស្ទឹងត្រែង
០៧:៣០-០៨:០០	ការចុះឈ្មោះ
០៨:៣០-១០:៣០	កិច្ចប្រជុំនៅវត្តព្រះវិហារ ភូមិក្រោម (កម្មវិធីវិវត្តន៍មានភ្ជាប់ជូនក្នុង វិធីសាស្ត្រជាឧបសម្ព័ន្ធនៅពេលក្រោយ)
០៨:០០-៨:១៥	ចំណាប់អារម្មណ៍ដោយក្រុមប្រឹក្សាយុវ័យព្រះវិហារ
៨:១៥-៨:៣៥	សុន្ទរកថាស្វាគមន៍និងបើកកម្មវិធីដោយអភិបាលស្រុកថាឡាបរវាត់



៨:៣៥-៨:៥០	សុន្ទរកថាដោយអាជ្ញាធរអភិរក្សវប្បធម៌
៨:៥០-៩:១០	ចំណាប់អារម្មណ៍ដោយតំណាងសមាគមថែរក្សាបរិស្ថាននិងវប្បធម៌ (CEPA) ស្តីពីទំនប់ជនសាហុង
៩:១០-៩:៤០	បទបង្ហាញស្តីពីផលប៉ះពាល់ឆ្លងដែនដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល
៩:៤០-១០:៣០	បទបង្ហាញស្តីពីក្តីបារម្ភរបស់សហគមន៍អំពីទំនប់ជនសាហុង (ទូន សុង ភូមិក្រោម និង ភូមិកោះល្ង)
១០:៣០-១២:០០	ចាប់ផ្តើមយោគាតាមកាលាតពីវត្តព្រះវិហារទៅកាន់អង្គទឹកជ្រៅមានជ្រោត និង ត្រឡប់មកវិញ, ភូមិអង្គស្វាយ
១២:០០-១៣:៣០	អាហារថ្ងៃត្រង់ឧបត្ថម្ភដោយអ្នករៀបចំកម្មវិធី
១៣:៣០-១៥:០០	សន្និសីទកាសែតនៅភូមិអង្គស្វាយ
៣១ មីនា ២០១៤	យោគាសន្តិភាពនៅខេត្តកំពង់ចាម
០៦:៣០-៧:១០	អាហារពេលព្រឹកឧបត្ថម្ភដោយអ្នករៀបចំកម្មវិធី
០៧:១០-០៧:៣០	ការចុះឈ្មោះ
០៧:៣០-០៩:៣០	កិច្ចប្រជុំ និង ចាប់ផ្តើមយោគាដោយដើរពីវត្តនគរបាជ័យទៅកាន់វត្តដីដុះ (កម្មវិធីលម្អិតនឹងមានភ្ជាប់ជូនក្នុងវិធីសាស្ត្រជាឧបសម្ព័ន្ធនៅពេលក្រោយ)
០៩:៣០-០៩:៤០	សម្រាកនៅវត្តដីដុះ
០៩:៤០-១២:០០	ចាប់ផ្តើមយោគាពីវត្តដីដុះទៅវត្តកៀនជ្រៃ
១២:០០-១៣:៣០	អាហារថ្ងៃត្រង់ឧបត្ថម្ភដោយអ្នករៀបចំកម្មវិធី
១៣:៣០-១៥:០០	សន្និសីទកាសែតនៅវត្តកៀនជ្រៃ
១៥:០០-	អ្នកចូលរួមវិលត្រឡប់ទៅគេហដ្ឋានវិញ



រៀបចំដោយ:

- ១. អង្គការអុកស្វាមអូស្ត្រាលី (Oxfam Australia)
- ២. អង្គការទន្លេអន្តរជាតិ (International Rivers)
- ៣. វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា

សហការរៀបចំដោយ:

- ១. វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (អង្គការមិនមែនរដ្ឋាភិបាលF)
- ២. សម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (Fisheries Action Coalition Team (FACT))
- ៣. អង្គការអភិវឌ្ឍន៍ជនបទភូមិភាគឦសាន (North-eastern Rural Development (NRD))
- ៤. សមាគមថែរក្សាបរិស្ថាននិងវប្បធម៌ (CEPA)
- ៥. អង្គការភូមិខ្ញុំ (MVi)
- ៦. បណ្តាញការពារទន្លេសេសាន ស្រែពក និង សេកុង (3S Rivers Protection Network (3SPN))
- ៧. សមាគមពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍បរិស្ថាន (BAED)
- ៨. អង្គការអ្នកអភិវឌ្ឍសហគមន៍ (NAS)
- ៩. ក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា (CRDT)
- ១០. អង្គការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ (CED)
- ១១. អង្គការសហកម្មភាពដើម្បីសុខុមាលភាពស្ត្រីកម្ពុជា (KWWA)
- ១២. ខណ្ឌជលផលខេត្តក្រចេះ

កំណត់សម្គាល់ចំពោះនិពន្ធនាយក: ដើម្បីព័ត៌មានបន្ថែម សូមទាក់ទង លីដា ជិន មន្ត្រីសម្របសម្រួល ព័ត៌មាននិងទំនាក់ទំនងនៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល, lyda@ngoforum.org.kh, ០១២ ២៩២៩៣៦